

សេចក្តីសង្ខេបរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់

**នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យស្តីពីការ
រៀបចំយន្តការគ្រប់គ្រងកម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់យោធាចារ្យ**

ប្រឈមនឹងការលំបាកផ្នែកថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការហ្វឹកហ្វឺន បណ្តុះបណ្តាល បង្កើនសមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិបានរៀបចំកែសម្រួល មាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យលេខ២២២ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការ រៀបចំយន្តការគ្រប់គ្រងកម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនបន្ថែមសម្រាប់យោធាចារ្យ ដោយបង្កើនប្រាក់ម៉ោងបន្ថែមស្មើនឹង សាស្ត្រាចារ្យ គ្រូបង្រៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដែលទទួលបានប្រាក់ម៉ោងបន្ថែមតាមអនុក្រឹត្យលេខ១០ អនក្រ.បកចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា និងបង្កើនបន្ថែមលើចំណុចប្រាក់កម្រៃកិច្ចការស្រាវជ្រាវចង ក្រង និងបកប្រែឯកសារ។ ការរៀបចំកែសម្រួលនេះមានគោលបំណងពង្រឹងគុណភាពហ្វឹកហ្វឺន ប ណ្តុះបណ្តាល បង្កើនសមត្ថភាពលើវិស័យការពារជាតិ ធានាឲ្យមានសាស្ត្រាចារ្យ យោធាចារ្យ គ្រប់ គ្រាន់តាមតម្រូវការ និងធានាបាននូវសមភាពនិងសមធម៌ក្នុងចំណោមសាស្ត្រាចារ្យ គ្រូបង្រៀនក្នុងវិ ស័យការពារជាតិនិងវិស័យអប់រំស៊ីវិល។

ក្រុមការងារ**RIA** របស់ក្រសួងការពារជាតិ^១ បានសហការជាមួយក្រុមប្រតិបត្តិលិខិតបទដ្ឋាន គតិយុត្តនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី(ក្រុម**RIA** ក.ស.វ.) ធ្វើ ការសិក្សាវាយតម្លៃលើផលប៉ះពាល់នៃគំនិតផ្តួចផ្តើមស្នើឲ្យមានការកែសម្រួល ដើម្បីបង្កើនប្រាក់ កម្រៃម៉ោងបន្ថែម និងបង្កើនប្រាក់លើកិច្ចស្រាវជ្រាវចងក្រងនិងបកប្រែឯកសារ។ ការធ្វើការសិក្សា វាយតម្លៃដោយប្រើប្រាស់វិធីសាស្ត្រ**RIA** របស់ក្រុមការងារ**RIA** នាយកដ្ឋាននីតិកម្មរបស់ក្រសួង ការពារជាតិ គឺផ្អែកតាមសេចក្តីសម្រេចលេខ១៣២ សសរ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងដំណើរការសិក្សាវាយតម្លៃដោយប្រើប្រាស់វិធីសាស្ត្រ**RIA** ក្រុមការងារបានពិចារណាលើ ជម្រើសមួយចំនួន ហើយសម្រេចយកជម្រើសទី២ ដែលអាចដោះស្រាយបញ្ហាបាន ព្រមទាំង សម្រេចនូវគោលបំណងដែលបានកំណត់ មកធ្វើការវិភាគវាយតម្លៃ។ ជម្រើសទាំង២ នោះគឺ ជម្រើសទី១៖ ពង្រឹងការអនុវត្តអនុក្រឹត្យលេខ២២២ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ដោយ រៀបចំម៉ោងបន្ថែមនៅតាមគ្រឹះស្ថានសិក្សានីមួយៗឲ្យបានច្បាស់លាស់ជាងមុន និងប្រើប្រាស់ម៉ោង

^១ ក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA)ក្រសួងការពារជាតិបង្កើតឡើងដោយប្រកាសក្រសួងការពារជាតិលេខ០៧៨ ប្រក/២០១៦ ប្រគល់ឲ្យនាយកដ្ឋាននីតិកម្មទទួលបន្ទុកបន្ថែមលើការងារ**RIA**

បន្ថែមតាមការកំណត់ដោយអនុក្រឹត្យ និងជម្រើសទី២ គឺការកែសម្រួលមាត្រា១០ និងមាត្រា១១ នៃ អនុក្រឹត្យស្តីពីការរៀបចំយន្ត ការគ្រប់គ្រងកម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់ យោធាចារ្យ។

លទ្ធផលនៃការសិក្សាវាយតម្លៃបង្ហាញថា ទោះបីជម្រើសទី២មានបន្ទុកចំណាយសរុប សម្រាប់សាលាទាំង៣២ ប្រមាណ ៦៦៦,១០២,៦០០ រៀល ស្មើនឹង ១៦៦ ៥២៦ ដុល្លារ ហើយបើ គិតជាមធ្យមក្នុងមួយសាលាគឺមានបន្ទុកចំណាយប្រមាណ ២០ ៨១៥ ៧០៦ រៀល ហើយ ៥ ២០៤ ដុល្លារ និងជម្រើសទី១មានបន្ទុកចំណាយសរុបប្រមាណ ២០០,០៧៤,០០០ រៀល ស្មើនឹង ៥០ ០១៩ ដុល្លារ ហើយបើគិតជាមធ្យមក្នុងមួយសាលាគឺមានបន្ទុកចំណាយប្រមាណ ៦ ២៥២ ៣១៣ រៀល ស្មើនឹង ១ ៥៦៣ ដុល្លារ។ ដូច្នេះជម្រើសទី២មានចំណាយលើសជម្រើសទី១ចំនួន ៣០% ស្មើ នឹង៤៦៦ ០២៨ ៦០០រៀល (១១៦ ៥០៧ដុល្លារ)សម្រាប់៣២សាលាក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែ ជម្រើសទី២នេះបានផ្តល់ផលចំណេញច្រើនជាងជម្រើសទី១ និងមានការគាំទ្រពីសំណាក់សាលា នាយទាហានសកម្ម សាកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានទ័ពជើងគោក មជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក និងវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ដែលក្រុមការងារបានចុះ ពិគ្រោះយោបល់ ជាពិសេសមានការប្រជុំផ្លាស់ប្តូរយោបល់ជាច្រើនដងជាមួយក្រុមRIAរបស់ក្រុម ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ផងដែរ។ ដូច្នេះជម្រើសទី២ គឺការ កែសម្រួលមាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យស្តីពីការរៀបចំយន្ត ការគ្រប់គ្រងកម្រិតថ្នាក់ និង កំណត់ប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់យោធាចារ្យ គួរត្រូវបានជ្រើសរើស។

របាយការណ៍របាយតម្លៃបឋមលើផលប៉ះពាល់

សំណើបញ្ញត្តិកម្ម: ការកែសម្រួលមាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យស្តីពីការរៀបចំយន្តការគ្រប់គ្រងកម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់យោធាចារ្យ

ក្រសួង: ក្រសួងការពារជាតិ

កាលបរិច្ឆេទចាប់ផ្តើម: ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨

កាលបរិច្ឆេទបញ្ចប់: ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

អត្ថាធិប្បាយសង្ខេបអំពីសំណើបញ្ញត្តិកម្ម

ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់យោធាចារ្យកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពហ្វឹកហ្វឺនឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពលើវិស័យការពារជាតិរបស់កងយោធពលខេមរភូមិន្ទ។ ក្រសួងការពារជាតិបានរៀបចំកែសម្រួលមាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យលេខ២២២ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការរៀបចំយន្តការគ្រប់គ្រងកម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនបន្ថែមសម្រាប់យោធាចារ្យ ដោយបង្កើនប្រាក់ម៉ោងបន្ថែមស្មើនឹង សាស្ត្រាចារ្យ គ្រូបង្រៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈដែលទទួលបានប្រាក់ម៉ោងបន្ថែមតាមអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា និងបង្កើនបន្ថែមលើចំណុចប្រាក់កម្រៃកិច្ចការស្រាវជ្រាវចងក្រង និងបកប្រែឯកសារ ។

បញ្ញត្តិកម្មនេះមានវិសាលភាពអនុវត្ត ចំពោះសាស្ត្រាចារ្យ យោធាចារ្យ នាយទាហាននៃកងយោធពលខេមរភូមិន្ទ និង គ្រូបង្រៀន សាស្ត្រាចារ្យ មន្ត្រីរាជការស៊ីវិល អ្នកច្បាប់ ឬអ្នកមានចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេសដែលត្រូវបានអញ្ជើញមកបង្រៀននៅតាមគ្រឹះស្ថានសិក្សានៃកងយោធពលខេមរភូមិន្ទ។

ប្រភេទបញ្ញត្តិកម្ម

ច្បាប់	ព្រះរាជក្រឹត្យ	អនុក្រឹត្យ	ប្រកាស	សេចក្តីសម្រេច	សារាចរ	ផ្សេងទៀត
<input type="checkbox"/>	<input type="checkbox"/>	<input checked="" type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>

១. ការកំណត់បញ្ជី

១. ប្រាក់ម៉ោងបន្ថែមបច្ចុប្បន្នមានកម្រិតទាបពេក

ដោយអនុក្រឹត្យលេខ២២២ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ប្រាក់កម្រៃម៉ោងរបស់ យោធាចារ្យសញ្ញាបត្រ សាស្ត្រាចារ្យថ្នាក់មធ្យមឬក្របខណ្ឌ២២.១១.៣ឬថ្នាក់អនុប្រធានការិយាល័យ បង្រៀននៅកម្រិតបឋម ២.៦០០រៀលក្នុងមួយម៉ោង យោធាចារ្យសញ្ញាបត្រសាស្ត្រាចារ្យថ្នាក់ឧត្តម ឬក្របខណ្ឌ២១.១ ២១.៣ ឬថ្នាក់ប្រធានការិយាល័យបង្រៀននៅកម្រិតមធ្យម៥.២០០រៀលក្នុងមួយ ម៉ោង យោធាចារ្យសញ្ញាបត្រសាស្ត្រាចារ្យថ្នាក់អនុបណ្ឌិតឬក្របខណ្ឌ២១.៤ឬថ្នាក់នាយកដ្ឋាន បង្រៀននៅកម្រិតឧត្តម៩.៣០០រៀលក្នុងមួយម៉ោង និងយោធាចារ្យសញ្ញាបត្រសាស្ត្រាចារ្យថ្នាក់ បណ្ឌិតឬថ្នាក់អគ្គនាយកឡើងទៅ បង្រៀននៅកម្រិតឧត្តម ១០.៤០០ រៀល ក្នុងមួយម៉ោង ដែល កម្រៃនេះមានកម្រិតទាបពេក បើធៀបអនុក្រឹត្យលេខ១០ អនក្រ.បកចុះថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា និងយោងតាមស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ដែលធ្វើឲ្យជីវភាពរស់នៅមានតម្រូវការច្រើន។

២. សាស្ត្រាចារ្យ យោធាចារ្យមិនគ្រប់គ្រាន់តាមតម្រូវការនៅតាមគ្រឹះស្ថានសិក្សានៃកងយោធពលខេមរភូមិន្ទ

ប្រាក់កម្រៃម៉ោងបន្ថែមនៅមានកម្រិតទាបពេក និងមិនទាន់មានប្រាក់ម៉ោងបន្ថែមឲ្យបាន គ្រប់គ្រឹះស្ថានសិក្សានៃកងយោធពលខេមរភូមិន្ទនៅឡើយ ដែលជាហេតុផលមួយធ្វើឲ្យយោធិន ខ្លះៗមិនចង់ធ្វើជាសាស្ត្រាចារ្យ យោធាចារ្យ។

២. គោលបំណង

- សំណើបញ្ញត្តិកម្មនេះមានគោលបំណង៖
- ១.ពង្រឹងគុណភាពហ្វឹកហ្វឺន បណ្តុះបណ្តាល បង្កើនសមត្ថភាពលើវិស័យការពារជាតិ។
- ២.ធានាឲ្យមានសាស្ត្រាចារ្យ យោធាចារ្យ គ្រប់គ្រាន់តាមតម្រូវការ តាមរយៈការបង្កើនការ លើកទឹកចិត្ត (ប្រាក់កម្រៃម៉ោងបន្ថែម និងប្រាក់ម៉ោងបង្រៀន)។
- ៣.ធានាបាននូវសមភាពនិងសមធម៌ក្នុងចំណោមសាស្ត្រាចារ្យ គ្រូបង្រៀនក្នុងវិស័យការពារ ជាតិនិងវិស័យអប់រំស៊ីវិល។

៣. ជម្រើស

១.ពង្រឹងការអនុវត្តអនុក្រឹត្យលេខ២២២ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ៖
-រៀបចំម៉ោងបន្ថែមនៅតាមគ្រឹះស្ថានសិក្សានីមួយៗឲ្យបានច្បាស់លាស់ជាងមុន

-ប្រើប្រាស់ម៉ោងបន្ថែមតាមការកំណត់ដោយអនុក្រឹត្យ

២. ការកែសម្រួលមាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យស្តីពីការរៀបចំយន្ត ការគ្រប់គ្រងកម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់យោធាចារ្យ។

៤. សូមរៀបរាប់ពីប្រភេទបន្ទុកចំណាយភាគព្យាបាល និងផលចំណេញសំខាន់ៗ

៤.១. ប្រភេទបន្ទុកចំណាយ

ជម្រើស	រាជរដ្ឋាភិបាល
<p>ជម្រើសទី១: ពង្រឹងការអនុវត្តអនុក្រឹត្យលេខ២២២ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ដោយ៖</p> <ul style="list-style-type: none"> -រៀបចំម៉ោងបន្ថែមនៅតាមគ្រឹះស្ថានសិក្សានីមួយៗឲ្យបានច្បាស់លាស់ជាងមុន -ប្រើប្រាស់ម៉ោងបន្ថែមតាមការកំណត់ដោយអនុក្រឹត្យ 	<ul style="list-style-type: none"> - តាមការប៉ាន់ស្មាន រាជរដ្ឋាភិបាលចំណាយប្រចាំឆ្នាំជាមធ្យម ប្រមាណ ៦ ២៥២ ៣១៣ រៀល (១ ៥៦៣ ដុល្លារ) ក្នុងមួយសាលា។ បើគិតសរុបរួមទាំង ៣២ សាលា ប្រមាណ២០០,០៧៤,០០០ រៀល (៥០ ០១៩ ដុល្លារ)។ - ការគណនានេះផ្អែកលើទិន្នន័យដែលទទួលបានពីសៀវភៅមគ្គុទេសក៍ស្តីពីការដឹកនាំគ្រប់គ្រងនិងការបណ្តុះបណ្តាល និងស្ម័គ្រ នៅសកលវិទ្យាល័យការពារជាតិ ២០១០ និងវិទ្យាស្ថានទ័ពជើងគោក ទោះបីជាយ៉ាងណា តួលេខនេះអាចមានកម្រិតលំអៀងប្រមាណ១០ភាគរយ។
<p>ជម្រើសទី២: ការកែសម្រួលមាត្រា ១០ និងមាត្រា១១ នៃអនុក្រឹត្យស្តីពីការរៀបចំយន្ត ការគ្រប់គ្រងកម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់យោធាចារ្យ។</p>	<ul style="list-style-type: none"> - តាមការប៉ាន់ស្មាន រាជរដ្ឋាភិបាលចំណាយប្រចាំឆ្នាំជាមធ្យមប្រមាណ ២០ ៨១៥ ៧០៦ រៀល (៥ ២០៤ដុល្លារ) ក្នុងមួយសាលា។ បើគិតសរុបរួមទាំង ៣២ សាលា ប្រមាណ៦៦៦,១០២,៦០០រៀល (១៦៦ ៥២៦ ដុល្លារ) ។ - ការគណនានេះផ្អែកលើទិន្នន័យដែលទទួលបានពីសៀវភៅមគ្គុទេសក៍ស្តីពីការដឹកនាំគ្រប់គ្រងនិងការបណ្តុះបណ្តាល និងស្ម័គ្រ នៅសកលវិទ្យាល័យការពារជាតិ ២០១០ និងវិទ្យាស្ថានទ័ពជើងគោក ទោះបីជាយ៉ាងណា តួលេខនេះអាចមានកម្រិតលំអៀងប្រមាណ១០ភាគរយ។

៤.២. ប្រភេទនៃផលចំណេញ

ជម្រើស	រាជរដ្ឋាភិបាល	សហគមន៍/បុគ្គល
<p>ជម្រើសទី១:ពង្រឹងការអនុវត្តអនុក្រឹត្យលេខ២២២ អនក្រ</p>	<ul style="list-style-type: none"> - យោធិនមានសមត្ថភាពលើវិស័យការពារជាតិប្រសើរជាង 	<ul style="list-style-type: none"> - សាស្ត្រាចារ្យ យោធាចារ្យ មានការសប្បាយចិត្តដោយ

<p>.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០០៩ ដោយ៖</p> <ul style="list-style-type: none"> -រៀបចំម៉ោងបន្ថែមនៅតាម គ្រឹះស្ថានសិក្សានីមួយៗឲ្យ បានច្បាស់លាស់ជាងមុន -ប្រើប្រាស់ម៉ោងបន្ថែមតាម ការកំណត់ដោយអនុក្រឹត្យ 	<p>មុនតាមរយៈការលើកកម្ពស់ គុណភាពបណ្តុះបណ្តាលតាម គ្រឹះស្ថានសិក្សានៃកងយោធពលខេមរភូមិន្ទ។</p> <ul style="list-style-type: none"> - មានផែនការបណ្តុះបណ្តាល ច្បាស់លាស់ជាងមុន។ - អាចបំពេញភារកិច្ចខាង សាស្ត្រាចារ្យ យោធាចារ្យ ឬ គ្រូឯកទេសមកពីខាងក្រៅ បានសមរម្យ។ 	<p>ទទួលបានប្រាក់ម៉ោងបន្ថែម និងការបែងចែកម៉ោងបន្ថែម ដោយសមធម៌។</p>
<p>ជម្រើសទី២: ការកែសម្រួល មាត្រា១០ និងមាត្រា១១ នៃ អនុក្រឹត្យស្តីពីការរៀបចំយន្ត ការគ្រប់គ្រងកម្រិតថ្នាក់ និង កំណត់ប្រាក់កម្រៃម៉ោង បង្រៀនសម្រាប់យោធាចារ្យ</p>	<ul style="list-style-type: none"> - បង្ហាញពីការលើកទឹកចិត្តនិង យកចិត្តទុកដាក់ចំពោះវិស័យ ការពារជាតិ ជាពិសេសដល់ សាស្ត្រាចារ្យ យោធាចារ្យ។ - លើកកម្ពស់គុណភាពហ្វឹកហ្វឺន បណ្តុះបណ្តាល ឆ្លើយតបនឹង ការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ។ - ទទួលបានគ្រូបង្រៀនតាមមុខ វិជ្ជាដែលខ្វះ និងបង្កើនគុណ ភាពបង្រៀន។ - បង្កើនសមត្ថភាពយោធិនលើវិ ស័យការពារជាតិ។ - ផ្តល់តម្លៃលើវិស័យការពារ ជាតិ។ - ការទទួលខុសត្រូវគណៈ កម្មាការដឹកនាំការងារបណ្តុះ បណ្តាល និងហ្វឹកហ្វឺនកង យោធពលខេមរភូមិន្ទ។ 	<ul style="list-style-type: none"> - សាស្ត្រាចារ្យ យោធាចារ្យ ទទួលបានប្រាក់ម៉ោងបន្ថែម ស្របទៅនឹងការរឹកចម្រើន ស្ថានភាពសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅ ប្រចាំថ្ងៃ។ - សាស្ត្រាចារ្យ យោធាចារ្យ មានការពេញចិត្ត ពេញថ្លើម ដោយទទួលបានប្រាក់ម៉ោង បន្ថែមខ្ពស់ជាងមុន និងការ បែងចែកម៉ោងបន្ថែមដោយ សមធម៌។ - សាស្ត្រាចារ្យ យោធាចារ្យ យកចិត្តទុកដាក់លើការ បង្រៀន និងមានការទទួល ខុសត្រូវខ្ពស់ ។ - សាស្ត្រាចារ្យ យោធាចារ្យ មានអារម្មណ៍កក់ក្តៅជាង មុន ដោយមានការយកចិត្ត

	<ul style="list-style-type: none"> - មានការរៀបចំផែនការបង្រៀនប្រចាំឆ្នាំនិងគ្រប់គ្រងម៉ោងបង្រៀនតាមសាលាបានប្រសើរជាងមុន។ - មានសមភាពរវាងវិស័យការពារជាតិនិងវិស័យផ្សេងៗទៀត របស់គ្រឹះស្ថានសិក្សាសាធារណៈ។ 	<p>ទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល។</p> <ul style="list-style-type: none"> - ការធ្វើផែនការ ការគ្រប់គ្រងការបែងចែកម៉ោង និងការរកគ្រូងកទេសបន្ថែមមានភាពងាយស្រួលជាងមុន។ - ទាក់ទាញយុវជនមានសមត្ថភាពឲ្យចូលបម្រើក្នុងជួរកងទ័ពជាតិ។
--	--	---

៥. កិច្ចពិគ្រោះយោបល់បឋម

១. ក្រុមការងារវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងការពារជាតិ បានប្រជុំពិគ្រោះយោបល់ ជាមួយក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន៧លើក ហើយបានផ្តល់យោបល់ឯកភាពលើការបង្កើនប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់ សាស្ត្រាចារ្យ យោធាចារ្យ ។
២. ក្រុមការងារវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងការពារជាតិ សហការជាមួយទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ បានធ្វើការពិគ្រោះយោបល់តាមបណ្តាសាលាចំនួន៥ក្នុងនោះរួមមាន សាលានាយកទាហានសកម្ម សាកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានទ័ពជើងគោក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងវិទ្យាស្ថានបច្ចេកទេសយោធាតេជោហ៊ុន សែន។ លទ្ធផលដែលទទួលបានយោធាចារ្យមានចំនួនតិចនៅឡើយ មុខវិជ្ជាខ្លះនៅខ្វះគ្រូបង្រៀនហើយត្រូវស្នើសុំគ្រូពីស្ថានប៉ានក្រៅ(គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ) រីឯ ប្រាក់ម៉ោងបន្ថែមបច្ចុប្បន្នមានកម្រិតទាបពេកនៅឡើយ។ ជារួមឃើញថាសាលាទាំង៥ខាងលើបានសំណូមពរឱ្យមានការកែសម្រួលលើប្រាក់ម៉ោងបន្ថែមសម្រាប់ សាស្ត្រាចារ្យ យោធាចារ្យ ដើម្បីស្របតាមជីវភាពសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។

៦. សន្និដ្ឋាន

ដោយផ្អែកលើការគណនាប៉ាន់ស្មានជម្រើសទី១និងជម្រើសទី២ បង្ហាញថា ជម្រើសទី២មានបន្ទុកចំណាយខ្ពស់ជាងជម្រើសទី១ ក៏ប៉ុន្តែជម្រើសទី២បានផ្តល់ផលចំណេញច្រើនជាងលើវិស័យការពារជាតិជាងជម្រើសទី១ ដូច្នេះជម្រើសទី២ គួរត្រូវបានជ្រើសរើស។

៧. ការអនុវត្ត និងការតាមដាន

១. ក្រុមការងារRIA និងនាយកដ្ឋាននីតិកម្មនៃក្រសួងការពារជាតិត្រូវធ្វើការផ្សព្វផ្សាយអនុក្រឹត្យនេះដល់អ្នកពាក់ព័ន្ធដែលនឹងត្រូវអនុវត្ត។

២. តាមដានប្រសិទ្ធភាពនៃការអនុវត្តរៀងរាល់ឆ្នាំ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។

៣. គួរត្រូវបានពិនិត្យកែសម្រួលឡើងវិញក្នុងរយៈពេល៥ឆ្នាំ ប្រសិនបើចាំបាច់។

ដំណើរការ	ឈ្មោះ	មុខងារ	លេខទូរស័ព្ទ
រៀបចំដោយ ក្រុមការងារRIA របស់ក្រសួង	ឧត្តមសេនីយ៍ឯក ម៉ម សុផាត	ប្រធានRIA	០៩៧ ៧៩៨ ២២២២ mam_sophat@yahoo.com
	ឧត្តមសេនីយ៍ទោ វណ្ណ ហ៊ុច	អនុប្រធានRIA	០៨៨ ៨៦៩ ៦២២២
	ឧត្តមសេនីយ៍ទោ ហេង មករា	សមាជិកRIA	
	ឧត្តមសេនីយ៍ទោ ផាត និល	ជំនួយការ	០៩៧ ៩៩៤ ៩០៩
	ឧត្តមសេនីយ៍ទោ អ៊ុន សុខហា	សមាជិកRIA	

ការពារជាតិ	ឧត្តមសេនីយ៍ត្រីហេង កុសល	សមាជិកRIA	០៩៧ ៩៩៤ ៦៦៤១ kosalheng2@gmail.com
	វរសេនីយ៍ឯក ស៊ាន ឈុនគី	សមាជិកRIA	
	អនុសេនីយ៍ទោ ជាង វណ្ណារ៉ា	ជំនួយការ	០៩៨ ៥៧៦ ៦៧២ Vannarakh24@gmail.com
អង្គការសហប្រតិបត្តិការ RIA ក. ក.			
	ឯ.ខ ប៊ុច សុខា	អនុប្រធានអចិន្ត្រៃយ៍ក្រុមRET	០១២ ៦៩៨ ៩៩៩ pechsokha566@gmail.com
	ឯ.ខ អេង រត្នមុនី	ប្រធានផ្នែកបណ្តុះបណ្តាលក្រុមRET	០១២ ៩១២ ០០៩
	ក. ឡាំ វិចហ្វង	បុគ្គលិករដ្ឋបាល	០៨៩ ៣៤៨ ៧៨៧

រាជធានីភ្នំពេញ ថ្ងៃ ខែ ឆ្នាំ..... ព.ស

ថ្ងៃទី ខែ ឆ្នាំ.....

អ្នកធ្វើរបាយការណ៍

ប្រធានក្រុមការងារ